

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងពេទ្យ

លេខ: នគរបាល/២០២២.ប.ស្ថ

ព្រមទាំង

ស្តីពី

នីតិវិធី និងការអនុវត្តន៍ការណែនាំដែលត្រូវបានឆ្លើយតប
ក្នុងការរៀបចំប្រាក់ប្រាក់នាយករដ្ឋមន្ត្រីដែលបានចាប់បើថ្ងៃទី
នឹករោងរាជការខ្លួន និងការប្រកាសទាំងអស់

- នានយើង្វួនមួនបានព្រះរាជាណាចក្រកម្ពុជា
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងការណែនាំប្រើប្រាស់សំណង់អគ្គន៍សាធារណរដ្ឋមន្ត្រី
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភត/០៣២០/៤២១ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកំសម្រួលសមាសភាពការណែនាំប្រើប្រាស់សំណង់អគ្គន៍សាធារណរដ្ឋមន្ត្រី
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំនិងការប្រព្រឹត្តិត្រួតទិន្នន័យនៃគ្រប់ប្រព័ន្ធទិន្នន័យ។
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបែងចាយក្រសួងបរិស្ថាន
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភម/១២៤៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីកិច្ចការពារិស្ថាន និងការគ្រប់គ្រងដានធម្ពជាតិ
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីកិច្ចការពារិស្ថាន និងការរៀបចំនិងនាំដានធម្ពជាតិ
- នានយើង្វួនពាណិជ្ជកម្មលេខ នស/កភម/០៩១៨/៣៥ អនក្រ.បក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តិត្រួតទិន្នន័យរបស់ក្រសួងបរិស្ថាន
- នានយើង្វួនពាណិជ្ជកម្មលេខ៩៣៨ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចការបែងចាយក្រសួងបរិស្ថាន
- នានយើង្វួនពាណិជ្ជកម្មលេខ៩៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំមុលនិធីបរិស្ថាននិងសង្គម
- នានយើង្វួនពាណិជ្ជកម្មលេខ៩៤៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំសម្រួលមាត្រាំ, មាត្រាផ, មាត្រាប, មាត្រាហ, និងមាត្រាឩំនៃអនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការរៀបចំសង្គម

នានយើង្វួន

នីតិវិធីនៃការដោកាតល់ពាយការណ៍រាយតម្លៃហេតុប៊ែន និងសង្គមជីថុង មាន
រយៈពេល ៣០ (សមសិប) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីម្ចាស់គ្រោងចានដោការណ៍រាយតម្លៃហេតុ
ប៊ែន និងសង្គមជីថុង ដូចតានក្រសួងបរិស្ថាន។ នឹងការណ៍ដែលពាយការណ៍រាយតម្លៃហេតុប៊ែន
និងសង្គមជីថុង ត្រូវបានក្រសួងបរិស្ថានតម្លៃទូទីការកំសម្រួលនៅ៖ នីតិវិធីនៃការដោកាត
លើពាយការណ៍រាយតម្លៃហេតុប៊ែន និងសង្គមជីថុង ត្រូវពន្យារយៈពេល ៣០ (សមសិប) ថ្ងៃ
នៃថ្ងៃធ្វើការម្មង់ឡើត។

ឯងរយៈពេល ៣០ (សមសិប) ថ្ងៃ នៃថ្ងៃធ្វើការនេះ មន្ត្រីជំនាញនាយកដ្ឋានរាយក្រឹងប៊ែន
និងតិន្នន័យដល់ពាយការណ៍រាយតម្លៃហេតុប៊ែន ត្រូវចុះពិនិត្យទីតាំង និងពិនិត្យផែល់យោបល់លើពាយការណ៍រាយតម្លៃហេតុ
ប៊ែន និងសង្គមជីថុង តាមនីតិវិធី ដើម្បីដាក់ដូចខាងក្រោមនៃក្រសួងបរិស្ថានពិនិត្យ និងដកតាម។

ក្រោការ ១..

នីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ឯងការរៀបចំពាយការណ៍រាយ
តម្លៃហេតុប៊ែន និងសង្គមជីថុង លើកម្រោងចិញ្ញធមសត្វ និងកីរិប្បគម្ព ដូចមាននាយកដ្ឋានប៊ែននឹង
ឧបសម្ព័ន្ធនៃប្រកាសនេះ អាចត្រូវបានកំរែប្រាមរយៈប្រកាសបេស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្រោការ ២..

បទប្បញ្ញត្តិទាំងឡាយណាដែលដូចខាងក្រោមនេះត្រូវទិន្នន័យបានដើម្បីបានបង្កើតការ។

ក្រោការ ៣..

ផ្ទៀលខាចិការ និងការសម្រាប់ការដោកាតល់ពាយក្រសួងបរិស្ថាន អភិវឌ្ឍន៍ ក្រោប់អគ្គនាយកនៃក្រសួងបរិស្ថាន អគ្គារិការ
ប្រជាធិបតេយ្យ និងគ្រប់គ្រងបច្ចុប្បន្ន គ្រប់ប្រជាធិបតេយ្យ និងគ្រប់គ្រងបច្ចុប្បន្ន តាមត្រូវការប្រាក់
ប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរហូតដល់ថ្ងៃចុះហត្ថលេខានេះ ក្នុងការដោកាតល់ពាយក្រសួងបរិស្ថាន។

ថ្ងៃ ៩ មេសា ឆ្នាំ២០២៤ ឆ្នាំថ្ងៃ ត.ស.២៥៦៥
ដើម្បីទាញបានការចិញ្ញា ត្រូវបានក្រោចក្រោម និងបានការសង្គម ថ្ងៃទី ៨ មេសា ឆ្នាំ២០២១



ស្រុក សំរាប់

ក្រោការ ៤..

- ទីស្តីការណ៍រាយក្រសួងបច្ចុប្បន្ន
- គ្រប់គ្រងបច្ចុប្បន្ន
- ឱ្យសម្រាប់សម្រាប់អគ្គិស្សន៍
- ឱ្យសម្រាប់សម្រាប់អគ្គិស្សន៍ និងអគ្គិស្សន៍ នៅក្នុងខេត្ត លេខរដ្ឋប៊ែន
- ឱ្យសម្រាប់សម្រាប់អគ្គិស្សន៍ និងអគ្គិស្សន៍ នៅក្នុងខេត្ត ស្រុក ក្រុងខេត្ត ខេត្ត ឬ ខេត្ត
- ឱ្យដាក់លើរាយក្រសួងបច្ចុប្បន្ន
- ឱ្យចិញ្ញា (ដើម្បីអនុវត្ត)
- ការដោកាតល់ពាយក្រសួងបច្ចុប្បន្ន
- ឯកសារ កាលបរិច្ឆេទ

ឧបសម្ព័ន្ធលេយ្យការសម្រេច
ត្រូវបានដំឡើងនៅក្នុងការប្រគល់ពាណិជ្ជកម្ម

ត្រូវបានដំឡើងនៅក្នុងការប្រគល់ពាណិជ្ជកម្ម (Checklist)

ក្នុងការរៀបចំបាយការណ៍ទាមពេលវេលាដីជាតិ និងការប្រគល់ពាណិជ្ជកម្ម

១. សេចក្តីផ្តើម

១.១ លក្ខណៈទូទៅនៃកម្រាង

ម្នាស់កម្រាងត្រូវធ្វើការរៀបការដែលត្រួតព័ត៌មាន: ទូទៅនៃកម្រាង ដោយធ្វើការរៀបការដែលដោតត្រូវបានដំឡើង ហើយត្រូវបានដំឡើងនៅក្នុងកម្រាងនិងចូលរួមចំណែក ព្រមទាំងស្ថានភាពទូទៅនៃគំរាលកម្រាង។

.....

១.២ ពាក្យតនឹងសំខាន់របស់កម្រាង

ម្នាស់កម្រាង សំដេដល់នឹងគឺបុគ្គល ឬប៉ុណ្ណោះបុគ្គល ដែលមានសិទ្ធិគ្រឹះតាមច្បាប់លើការបិទ្ធមសត្រ និងការប្រកបដោយបញ្ហាប្រចាំខែ។

ការបិទ្ធមសត្រ និងការប្រកបដោយបញ្ហាប្រចាំខែ គោលក្រោមតាមតម្លៃខាងក្រោម ដោយមានការប្រកបដោយបញ្ហាប្រចាំខែ។

កម្រាងបិទ្ធមសត្រ និងការប្រកបដោយបញ្ហាប្រចាំខែ គោលក្រោមតាមតម្លៃខាងក្រោម ដោយមានការប្រកបដោយបញ្ហាប្រចាំខែ។

ល.រ	ប្រភេទកម្រាង	ចំណាំកម្រាង
២	កសិក្សានចិត្តមសត្រគោលក្រោមតាមតម្លៃខាងក្រោម	≥៥០០ក្បាល
៣	កសិក្សានចិត្តមសត្រដ្ឋីក	≥៥០០ក្បាល
៤	កសិក្សានចិត្តមសត្រក្រោពី	≥៥០០ក្បាល
៥	កសិក្សានចិត្តមសត្រស្ទា	≥៥០០ក្បាល
៦	ការប្រកបដោយបញ្ហាប្រចាំខែ	≥១០ហិកតា
៧	ការប្រកបដោយបញ្ហាប្រចាំខែ	≥២០ហិកតា



៥	កសិដ្ឋានបិញ្ញីមសត្វមាន់ ៣	≥៩០.០០ក្បាល
៦	ផ្សេងៗ	-

១. ៣ គោលបំណងនៃការង្រៀបចាំថាយការណ៍រាយកម្មហេតុប៊ែះពាល់បរិស្ថាន និងសង្គមដំបូង

គោលបំណងសំខាន់ៗនៃរាយការណ៍រាយកម្មហេតុប៊ែះពាល់បរិស្ថាន និងសង្គមដំបូងនេះគឺម្នាស់គម្រោងត្រួវពិពណ៌នាសង្គែបពីការសិក្សាទៅលើធនធានបរិស្ថានមានស្រាប់ដូចជាតុលាអូរបសាស្ត្រ ធនធានដីសាស្ត្រ និងធនធានសេដ្ឋកិច្ច-សង្គម នៅក្នុង និងជុំវិញ្ញត្តបន់គម្រោង ព្រមទាំងកំណត់ពីហេតុប៊ែះពាល់បរិស្ថាន-សង្គម អវិជ្ជមាន និងវិធានការការត់បន្ទូយ ដើម្បីរៀបចំធនធានក្រោមគ្រប់គ្រងបរិស្ថាន។

.....
.....
.....
.....
.....

២. ក្រុមខ័ណ្ឌនាថ្មី

ម្នាស់គម្រោងត្រួវរៀបចំពីកាលបរិច្ឆេទនៃការដោក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្លូវការ និងលិខិតបទដ្ឋាន គឺយុទ្ធសាស្ត្រ ដោយដឹកស្រាវមាត្រសំខាន់ៗមិនឱ្យលើសពី ៤មាត្រា។

២.១ ច្បាប់ដែលពាក់ព័ន្ធនិងគម្រោង

ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានជម្លៀជាតិ ឆ្នាំ១៩៩៦

.....
.....
.....
.....
.....


ច្បាប់ស្តីពីដីសុវត្ថិភាព ឆ្នាំ២០០៨

.....
.....
.....
.....
.....

ច្បាប់ស្តីពីសុខភាព និងដែលតកម្មសត្វ ឆ្នាំ២០១៦

.....
.....
.....
.....

ទំនាក់ទំនង ២



ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៨ និងច្បាប់ស្តីពីសាធារណកម្មមាត្រុណិត នៃច្បាប់ស្តីពីការងារ ឆ្នាំ២០១៤


ច្បាប់ស្តីពីរបៀបនិនិត្យឱ្យសង្គម ឆ្នាំ២០១៤

២.២ អនុក្រឹត្យដែលពាក់ព័ន្ធនិងគម្រោង

អនុក្រឹត្យស្តីពីកិច្ចដំណើរការរាយក្រារមេដ្ឋានក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៩៨

អនុក្រឹត្យស្តីពីការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ឆ្នាំ២០០៣

អនុក្រឹត្យស្តីពីការត្រួតពិនិត្យកូតគម្រោងអនាម័យ ឆ្នាំ២០០៣



អនក្រើស្តីពីការគ្រប់គ្រងសំណាល់ដែលត្រូវការចាប់ផ្តើម ឆ្នាំ១៩៩៩

អនក្រើស្តីពីការគ្រប់គ្រងសំណាល់ដែលត្រូវការចាប់ផ្តើម ឆ្នាំ១៩៩៩


អនក្រើស្តីពីការគ្រប់គ្រងសំណាល់ដែលត្រូវការចាប់ផ្តើម និងការរំខានជាយសំឡួង ឆ្នាំ២០០០

អនក្រើស្តីពីការគ្រប់គ្រងចង់ឆ្លាស្តិក ឆ្នាំ២០១៧

អនក្រើស្តីពីការគ្រប់គ្រងសំរាម និងសំណាល់ដែលត្រូវការចាប់ផ្តើម ឆ្នាំ២០១៥

អនក្រើស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធកម្មទឹកក្រុក ឆ្នាំ២០១៧

ចំណាំ ៤



អនុក្រឹត្យស្តីពីការបង្កើតមូលនិធីបរិស្ថាននិងសង្គម ឆ្នាំ២០១៦ និងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រាច
មាត្រាខ មាត្រាជ មាត្រាទេ និងមាត្រាទេ ស្តីពីការបង្កើតមូលនិធីបរិស្ថាន និងសង្គម ឆ្នាំ២០២១

២.៣ ប្រកាសដែលពាក់ព័ន្ធនិងគម្រោង

ប្រកាសស្តីពីចំណាត់ថ្នាក់នៃការរោគយកម្មបេតុប៊ែនលំបីស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២០

ប្រកាសស្តីពីការគ្រប់គ្រង និងការដាក់ឱ្យប្រើប្រាស់ស្ថាកល់សម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០១៩

ប្រកាសស្តីពីការកំណត់តំបន់ជំនួយបញ្ជី ឆ្នាំ២០១៥

ប្រកាសស្តីពីការគ្រប់គ្រងការចិត្តឲ្យត្រីស ត្រីឡាតា ឆ្នាំ២០១៦

ទំនាក់ទំនង

នាយកដ្ឋាន



ប្រកាសស្តីពីការកំណត់កំបន់ដូចខាងក្រោមនេះដែលបានបង្កើតឡើង ថ្ងៃទី២០១៩

ប្រកាសស្តីពីសំឡេងក្នុងទីក្រុងនៃជាតិការ ថ្ងៃទី០៣០០

កំណត់សម្ងាត់៖ រាល់លិខិតបទឆ្នាំនានាគតិយុត្តិនានាទាងលើនឹងមានការប្រប្រលេឡាតាមលិខិតបទឆ្នាំនានាគតិយុត្តិ។
ដើម្បីបានចូលជាជាមន។

២.៥ លិខិតអនុញ្ញាតដើម្បី

៣. គារគិតជីវិតនៃក្រុងក្រោង

នៅក្នុងដើម្បីការនេះ ម្នាស់ក្រុងក្រោងត្រូវប្រកបប័ណ្ណីតិ៍តិ៍មានមួយចំនួន ដូចខាងក្រោម៖

- ឈ្មោះប្រកែទក្រោង
- ឈ្មោះក្រុមហុន/ម្នាស់ក្រុង
- ឈ្មោះក្រុមហុនមេការសាងសង់ (បីមាន)
- ឈ្មោះក្រុមហុនសាងសង់អាជីវកម្មប្រព័ន្ធឌីជីកកម្មកម្មកូវ (បីមាន)

៣.១ សារៈសំខាន់នៃត្បូមានក្រុង

៣.២ ប្រធូន និងបទពិសោធន៍របស់ម្ចាស់គម្រោងពាក់ព័ន្ធនឹងការអនុវត្តគម្រោង

៣.៣ ទីតាំងគម្រោង

ស្ថានភាពទីតាំងគម្រោង	
ទំហំផ្ទៃដីគម្រោង	
ជំនួយតិចលើខ្លួន	
ផ្លូវ	
ភូមិ	
យំ សង្កាត់	
ត្រួង ស្រុក ខណ្ឌ	
រាជធានី ខេត្ត	

៣.៤ ត្រូវប្រាប់ទីតាំងគម្រោង

ខាងដើមជាប់នឹង	
ខាងក្រោមជាប់នឹង	
ខាងលិចជាប់នឹង	
ខាងកើតជាប់នឹង	

៣.៥ ចម្ងាយពីទីតាំងគម្រោងពេលបន្ទើទីតាំងសំខាន់ៗ

<input type="checkbox"/> លំនៅផ្ទោន	ម៉ែត្រ
<input type="checkbox"/> សាលាង្យ	ម៉ែត្រ
<input type="checkbox"/> មណ្ឌលសុខភាព	ម៉ែត្រ
<input type="checkbox"/> វត្ថុអាកម ទីសការបុជា និងស្ថានីយបុរាណ	ម៉ែត្រ
<input type="checkbox"/> ទីតាំងអគារធំ	ម៉ែត្រ
<input type="checkbox"/> ប្រភពទីកសាងរណៈ (អូ សីដ វំព្វក បីដ ទន្ល បសម្រោ)	ម៉ែត្រ
<input type="checkbox"/> តំបន់ជម្លាលក្តី	ម៉ែត្រ
<input type="checkbox"/> តំបន់ការពារ និងអភិវឌ្ឍ	ម៉ែត្រ
<input type="checkbox"/> ផ្លូវ	ម៉ែត្រ



ទីតាំង ៧

៣.៦ ឯកសារ និងទិន្នន័យពាក់ព័ន្ធគម្មាង

<input type="checkbox"/> វិញ្ញាបនបត្រ ឬបញ្ជីពាណាព្យូជ័កម្ម ពីក្រសួងពាណាព្យូជ័កម្ម (បឹង)
<input type="checkbox"/> សេវាធេភាងដែលអាចជើរការអាជីវកម្ម ប្រសើរការគ្រែកម្មាងសិក្សាសមទិន្នន័យ
<input type="checkbox"/> លក្ខណ៍ការរំបែកប្រឈម (បឹង)
<input type="checkbox"/> ប័ណ្ណសម្ងាត់ខ្លួនម្នាស់ភាគហិននីមួយៗ (អត្ថសញ្ញាណប័ណ្ណ ឬខិត្តដែលដែន...)
<input type="checkbox"/> ប័ណ្ណសម្ងាត់ម្នាស់អចលនទ្រព្យ (បង្កែតរូបសិទ្ធិដីផ្លូវ)
<input type="checkbox"/> បង្កែតរូបសិទ្ធិកម្មាង
<input type="checkbox"/> លិខិតអនុញ្ញាតសាងសង់
<input type="checkbox"/> លិខិតអនុញ្ញាតរបស់ក្រសួង ស្ថាបនមានសមត្ថភី និងអាជ្ញាធរដែនដី
<input type="checkbox"/> តារាងចំណុចនិយាយការព្រំប្រួលទីតាំងគម្មាង (តាមប្រព័ន្ធនិយាយការ WGS_1984_UTM_Zone_48N)
<input type="checkbox"/> ដែនទីដៃបង្កាញបង្កាញទីតាំងគម្មាង ប្រដែនទី Topo Jica 2002 បង្កាញទីតាំងគម្មាង
<input type="checkbox"/> រូបថតពីលីអាកាស បង្កាញទីតាំងគម្មាង និងតំបន់ផ្ទា (រូបភាពពីផ្ទាយរាល់រូបភាពពី Google Earth)
<input type="checkbox"/> ឯកសាររឿង

កំណត់សម្ងាត់ ម្នាស់គម្មាងត្រូវត្រួតបញ្ជាផីមួយនូវឯកសារពាក់ព័ន្ធគង់លើ (ប្រសិនបឹង)។

៣.៧ ប្រភេទគម្មាងនិងយោត

<input type="checkbox"/> នឹតិបញ្ជូល	<input type="checkbox"/> របៀបបញ្ជូល	<input type="checkbox"/> ដែគិសហការ
-------------------------------------	-------------------------------------	------------------------------------

៣.៨ សមាសភាពភាគហិនបែនបញ្ជូល/រូបនឹងបញ្ជូល ប្រើដឹងសហការ

ឈ្មោះម្នាស់ភាគហិនទី១		តួនាទី	
ឈ្មោះម្នាស់ភាគហិនទី២		តួនាទី	
ឈ្មោះម្នាស់ភាគហិនទី៣		តួនាទី	
ផ្សេងៗ			

៣.៩ ទុននិងយោត និងទុនប៊ូតិុតិ៍


ទុនប៊ូតិុតិ៍		រៀល	ជុលារោមរិក
ទុននិងយោតសុបុរាណ		រៀល	ជុលារោមរិក

៣.១០ ដែនការនិងយោត/អាជីវកម្ម

៣.១០.១ កម្មវិធីនិងយោត/អាជីវកម្ម

រយៈពេលនិងយោត	
រយៈពេលសាងសង់	ចាប់ផ្តើម

ទំនើប់ ៨



ផ្ទាំតាប់ដើមដំណើរការផែលិតកម្ម

៣.១០.២ ប្រភេទផែលិតផល

គោ/ក្របី	ក្រុម	ជ្រើស	ក្រុម
ពេពង្រីម	ក្រុម	រាជរដ្ឋប្រកម្មចិត្តីម (ត្រីតាម ហដ្ឋាន កន្លាយ បង្ហារ)	ហិរញ្ញវត្ថុ
ក្រពី	ក្រុម	រាជរដ្ឋប្រកម្មដំសាកយស្ថិសមុទ្រ	ហិរញ្ញវត្ថុ
ស្តា	ក្រុម	ធ្វើដោយ	
មាន់/ទា	ក្រុម		

កំណត់សម្ងាត់: ខ្សោយការណ៍មានការដោះស្រាយ ប្រាប់ជាតិសម្រាប់ជាប់ណីសត្វ ម្នាស់គម្រោងត្រូវពិពណ៌នាលម្អិតហ៊ូម ប្រភេទគ្រួងជាតិ/ស្តី:ប្រភេទ:រយៈពេលដំឡើ:
ធ្វើដីទំហំ:ហិរញ្ញវត្ថុ.....

៣.១០.៣ ការបែងចែកដើម្បីប្រាស់

ទំហំធ្វើដីសរុប	ម៉ែត្រការី
ទំហំធ្វើដីសាងសង់កៅអីតិចសត្វ	ម៉ែត្រការី
ទំហំធ្វើដីសាងសង់អគារផែលិតបំណីសត្វ	ម៉ែត្រការី
ទំហំធ្វើដីសាងសង់សំណង់ធ្វើដោយ (យុទ្ធសាស្ត្រ ចំណាត់ដារីម)	ម៉ែត្រការី
ទំហំធ្វើដីបែបតង	ម៉ែត្រការី
ធ្វើដោយ	ម៉ែត្រការី

៣.១០.៤ ដែនការផែលិតសម្រាប់រយៈពេល ១០ឆ្នាំ

ឆ្នាំទី១	បរិមាណ (ខ្នាត)
ឆ្នាំទី២	បរិមាណ (ខ្នាត)
ឆ្នាំទី៣	បរិមាណ (ខ្នាត)
ឆ្នាំទី៤	បរិមាណ (ខ្នាត)
ឆ្នាំទី៥	បរិមាណ (ខ្នាត)
ឆ្នាំទី៦	បរិមាណ (ខ្នាត)
ឆ្នាំទី៧	បរិមាណ (ខ្នាត)



ឆ្នាំទី៤	បរិមាណ (ខ្លាត)
ឆ្នាំទី៥	បរិមាណ (ខ្លាត)
ឆ្នាំទី៦០	បរិមាណ (ខ្លាត)

៣.១០.៥ ការណែតផ្ទេង់

- ឯុជស្រុក
- ក្រុងស្រុក
- ធ្វើដោយ

៣.១០.៦ គ្រូបាយដី (ប្រភេទពួក និងប្រភេទនាំចូល)

ល.រ	ប្រភេទ	បរិមាណ	ខ្លាត/ឆ្នាំ
១.			
២.			
៣.			
៤.			
៥.			

៣.១០.៧ កម្មវិធានសាធារណកីឡី ប្រជាពលរដ្ឋសម្រាប់ជនិតចំណុះស្រុក

ល.រ	ប្រភេទ	បរិមាណ	ខ្លាត/ឆ្នាំ
១.			
២.			
៣.			
៤.			
៥.			

៣.១០.៨ កម្មវិធានក្រុងចំណែក ឧបករណ៍ សម្រាប់ប្រជាពលរដ្ឋសម្រាប់ជនិតចំណុះស្រុក

ល.រ	ប្រភេទ	ចំនួន	ខ្លាត
១			
២			



៣			
៤			
៥			

កំណត់សម្ងាត់: ភ្នាប់ងកសារបច្ចេកទេស (បើមាន)។

៣.១០.៤ ខ្សែសង្កាក់ដលិតកម្ម (ការចិត្តឱ្យ/ដលិតចំណោះស្រាវ)

ជំណាក់កាល	បរិយាយ

៣.១១ តម្រូវការធនុបានមនុស្ស

ចំនួនបុគ្គលិក/កម្មករដូចង្រៀនក្នុងនិងបរទេស	សរុប	នាក់	ស្រី	នាក់
ចំនួនបុគ្គលិក/កម្មករដូចង្រៀនក្នុង	សរុប	នាក់	ស្រី	នាក់
ចំនួនបុគ្គលិក/កម្មករបរទេស	សរុប	នាក់	ស្រី	នាក់
ចំនួនបុគ្គលិក/កម្មករដោជន៍នាយកដៃគ្រោះ	សរុប	នាក់	ស្រី	នាក់
ចំនួនបុគ្គលិក/កម្មករដោជន៍ជាតិដែមភាគតិច	សរុប	នាក់	ស្រី	នាក់
ផ្សេងៗ				

៣.១២ តម្រូវការធនុបានមនុស្ស តាមផ្ទើក និងត្ននាថី

ផ្ទើក	ត្ននាថី	ចំនួន (នាក់)

៣.១៣ ការប្រើប្រាស់ទឹក

<input type="checkbox"/> ប្រកពទឹក	<input type="checkbox"/> <input checked="" type="checkbox"/> ទឹកស្អាត	<input type="checkbox"/> <input checked="" type="checkbox"/> ទឹកក្រោមដី	<input type="checkbox"/> <input checked="" type="checkbox"/> ផ្សេងៗ
<input type="checkbox"/> សំណង់អត្ថភាពការិយាល័យ ចំនួន	<input type="checkbox"/> អត្ថភាពកំនែបេស់បុគ្គលិក/កម្មករ ចំនួន	<input type="checkbox"/> អត្ថភាពកំនែបេស់បុគ្គលិក/កម្មករ ចំនួន	

<input type="checkbox"/> កសិត្រាន/ហេងចិត្តីមសត្វ ចំនួន ម៉ែត្រគុប/ខ	<input type="checkbox"/> ហេងដលិតចំណើសត្វ ចំនួន	ម៉ែត្រគុប/ខ
<input type="checkbox"/> ដំស្បី/ដំណាំសម្រាប់ចំណើសត្វ ចំនួន ម៉ែត្រគុប/ខ	<input type="checkbox"/> ធ្វើដំឡើង ចំនួន	ម៉ែត្រគុប/ខ

៣.១៤ ការប្រើប្រាស់បាមពលអគ្គិសនី

ប្រភព	បរិមាណប្រើប្រាស់/អាយកាត
<input type="checkbox"/> អគ្គិសនីកម្មជាត	គីឡូវិកត់ម៉ោង/ខ
<input type="checkbox"/> ក្រុមហិរញ្ញវត្ថុអគ្គិសនីនឹងកដន	គីឡូវិកត់ម៉ោង/ខ
<input type="checkbox"/> ម៉ាសីនភ្លើងដ្ឋាល់ខ្លួន	គីឡូវិលអំពេ
<input type="checkbox"/> ដីវខស្បែន/បាមពលពន្លឹះត្រេ:អាជិវិយ	
<input type="checkbox"/> ធ្វើដំឡើង	

៣.១៥ ការគ្រប់គ្រងសំណាល់

៣.១៥.១ ការគ្រប់គ្រងសំណាល់រឹងទីប្រជុំដន/សំកម

ក. សំណាល់រឹងទីប្រជុំដន/សំកម

<input type="checkbox"/> ធម៌សំកម	
ធម៌បច្ចុប្បន្នសំកមនៃវត្ថុងទីតាំងគម្រោង	
<input type="checkbox"/> ធម៌សំកមមានបែងចែកទៅតាមប្រភេទសំកម៖	
<input type="checkbox"/> ធម៌ដាក់សំណាល់ចំណោមស្ថិក <input type="checkbox"/> ធម៌ដាក់សំណាល់សរុប <input type="checkbox"/> លាមកសត្វ បូសាកសពសត្វ	<input type="checkbox"/> ធម៌ដាក់សំណាល់រឹង/សំកម <input type="checkbox"/> សំណាល់រឹងសាស្ត្រ (សម្រាប់ចាក់ឱ្យសត្វ) <input type="checkbox"/> ធ្វើដំឡើង
បន្ទប់ (មានដីបូល) ដាក់សំកមបណ្តុះអាសន្ន ទាំង	ម៉ែត្រការិ
បរិមាណសំណាល់រឹងសុប	
<ul style="list-style-type: none"> - ដំណាក់កាលសាងសង់ - ដំណាក់កាលប្រតិបត្តិ 	ម៉ែត្រគុប បូគោន/ថ្វ ម៉ែត្រគុប បូគោន/ថ្វ
សំណាល់រឹងត្រួវដើរដោយ៖	
<input type="checkbox"/> ក្រុមហិរញ្ញវត្ថុលំសេវាប្រមូលសំកម <input type="checkbox"/> ម្នាស់គម្រោងដ្ឋាល់ <input type="checkbox"/> ធ្វើដំឡើង	ថ្វមុង ថ្វមុង



២. ការគ្រប់គ្រងសំណាល់ដើរគ្រោះឆ្នាំ

ការរំបែងចែកតាមប្រភេទសំណាល់

- | | |
|--|--|
| <input type="checkbox"/> កន្លែងទុកសំណាល់សំបក/ដួងឆ្នាំគិតិមីកសិកម្ម | <input type="checkbox"/> កន្លែងទុកជាក់សំណាល់ដើរសាស្ត្រ |
| ជីកសិកម្ម ប្រចាំសម្រាប់បំបែនសត្វពាហាន: | □ ធ្វើដោយ |
| <input type="checkbox"/> កន្លែងទុកជាក់សំណាល់អេឡិចត្រូនិច | |

កន្លែងទុកជាក់សំណាល់បាន្តាងៗអាសន្នទាំង

ឱ្យគ្រារ៉ា

បរិមាណសំណាល់គ្រោះឆ្នាំកំសុប

- | | |
|-----------------------|-----------------------|
| - ដំណាក់កាលសាងសង់ | ឱ្យគ្រគុប ប្រគល់/ថ្ងៃ |
| - ដំណាក់កាលប្រតិបត្តិ | ឱ្យគ្រគុប ប្រគល់/ថ្ងៃ |

សំណាល់គ្រោះឆ្នាំត្រូវដើរដោយ៖

- | | |
|--|----------|
| <input type="checkbox"/> ក្រុមហិរញ្ញនូល់សេវាប្រមូលសំណាល់គ្រោះឆ្នាំ | ថ្ងៃម៉ង់ |
| <input type="checkbox"/> ម្ចាស់គម្រោងឆ្នាល់ | ថ្ងៃម៉ង់ |
| <input type="checkbox"/> ធ្វើដោយ | |

៣. ១៥.២ ការគ្រប់គ្រងសំណាល់រាជ

ក. បរិមាណសំណាល់រាជ/ទីកកខ្ល័ង


- | | |
|--|----------------|
| <input type="checkbox"/> ដំណាក់កាលសាងសង់ | ឱ្យគ្រគុប/ថ្ងៃ |
| <input type="checkbox"/> ដំណាក់កាលប្រតិបត្តិ | ឱ្យគ្រគុប/ថ្ងៃ |

៤. ការគ្រប់គ្រងសំណាល់ទីកកខ្ល័ង និងប្រព័ន្ធលូរដោះទីកកខ្ល័ង

- | | |
|---|----------------|
| <input type="checkbox"/> អាងប្រព័ន្ធខ្សែកម្មសំណាល់ទីកកខ្ល័ងកំមានសមត្ថភាពសម្រាតទីកកខ្ល័ង | ឱ្យគ្រគុប/ថ្ងៃ |
| <input type="checkbox"/> អាងសុិបទីកមានសមត្ថភាពសម្រាតទីកកខ្ល័ង | ឱ្យគ្រគុប/ថ្ងៃ |
| <input type="checkbox"/> ព័ត៌មានប្រព័ន្ធលូរដោះទីកកខ្ល័ង និងប្រព័ន្ធលូរដោះទីកកខ្ល័ង | |
| <input type="checkbox"/> ធ្វើដោយ | |

គ. ទីកកខ្ល័ងដែលបានសម្រាប់ប្រព័ន្ធផ្លូវការយោបាយប្រព័ន្ធដឹកសារន៍

- | |
|---|
| <input type="checkbox"/> ប្រព័ន្ធលូសាធារណៈ ហើយបង្ករាយអាងប្រព័ន្ធខ្សែកម្មទីកកខ្ល័ង |
| <input type="checkbox"/> ប្រព័ន្ធលូសាធារណៈ ហើយបង្ករាយប្រកតទីកកសាធារណៈ (អូ សីន ព្រៃក បីន ទន្លេ សម្រេច) |
| <input type="checkbox"/> ប្រទេសយសាធារណៈ |
| <input type="checkbox"/> ស្រែចសែតកំបង់បែតងុងកំបង់គម្រោង |
| <input type="checkbox"/> សំណាល់រាជសម្រាប់ប្រព័ន្ធសង្គមីខ្លួន |
| <input type="checkbox"/> ធ្វើដោយ |



៣.១៥.៣ ការគ្រប់គ្រងសំណល់កក់ ចេញពីអាជីវិត ឬអាជីវកម្មទឹកកខក

បន្ទប់ (មានដើម្បី) ដោកសំណល់កក់ជាបណ្តាញអាសន្ន ទំហំ	ឯែត្រការី
បរិមាណសំណល់កក់សម្របចេញពីអាជីវិត ឬអាជីវកម្ម	ឯែត្រគុប/ឆ្នាំ
សំណល់កក់ចេញពីអាជីវិត ឬអាជីវកម្មត្រូវគ្រប់គ្រងដោយ	
<input type="checkbox"/> ក្រុមហ៊ុនផ្តល់សេវាប្រមូលសំណល់	ឯែត្រគុប/ដួង
<input type="checkbox"/> អង្គភាពបុមុន្ត	ឯែត្រគុប/ដួង
<input type="checkbox"/> គ្រប់គ្រងដោយម្ចាស់គម្រោង	ឯែត្រគុប/ដួង

៣.១៥.៤ ការគ្រប់គ្រងការបែបធម្មត និងត្រួតពិនិត្យ

<input type="checkbox"/> នៅកន្លែងទូចបាយ និងមានតួនាទី មានប្រើប្រាក់បន្ថែមសេវាដំឡើង ដែលកាត់បន្ថយការសាយកាយខ្លួន
<input type="checkbox"/> បំពាក់ខបករណីបាប់យកត្រួត និងបំពាក់ប្រព័ន្ធសំយត្រួតពិនិត្យ និងតាមដាន
<input type="checkbox"/> ប្រើប្រាស់ជាផើវឌីជន៍
<input type="checkbox"/> ដំឡើងឈានបន្ថយការបោះឆ្នោតនៅតីត្រូវក្នុងបរិយាតសម្រាត
<input type="checkbox"/> ធ្វើដៃ

៣.១៦ ប្រព័ន្ធសុវត្ថិភាព និងការគ្រប់គ្រងហានីកំយ

៣.១៦.១ ការគ្រប់គ្រងហានីកំយ និងជីវិតពេលធម្មត

<input type="checkbox"/> ប្រព័ន្ធការពារអគ្គិភ័យ
<input type="checkbox"/> បំពុំសំណង់អគ្គិភ័យ
<input type="checkbox"/> ស្ថាកសញាបេសុវត្ថិភាព និងប្រព័ន្ធឌូចជាដីលីអង្គភាព
<input type="checkbox"/> ផ្ទាល់ខ្លួនតាមការពារអគ្គិភ័យ/ប្រកសុវត្ថិភាព
<input type="checkbox"/> អាជីវកិច្ច/សីទេនទឹកសម្រាប់ពន្លឺតែអគ្គិភ័យ
<input type="checkbox"/> បុគ្គលិកទួលបន្ទុកប្រព័ន្ធទន្ល់តែអគ្គិភ័យ និងមានការបណ្តុះបណ្តាលទួលស្ថាល់ពីអង្គភាពពន្លឺតែអគ្គិភ័យការពារ
<input type="checkbox"/> វិធានការការពារការពេលធម្មត និងការរើសរាយការដំឡើងសំណង់
<input type="checkbox"/> ធ្វើដៃ

៣.១៦.២ សុខភាព និងសុវត្ថិភាពបុគ្គលិក-កម្មករ

<input type="checkbox"/> មានកន្លែងសង្ឃោះបច្ចេក ពេលមានគ្រាប់ប្រាក់តុកដោងជើរការ
<input type="checkbox"/> មានផ្តល់ខបករណីសុវត្ថិភាពដល់បុគ្គលិក-កម្មករគ្រប់គ្រាន់ និងជាប្រព័ន្ធ
<input type="checkbox"/> មានផ្តល់ការពិនិត្យសុខភាពដល់បុគ្គលិក-កម្មករ រៀងរាល់ ឬខែមួយ
<input type="checkbox"/> អប់រំបណ្តុះបណ្តាលដំនានសង្ឃោះបច្ចេក
<input type="checkbox"/> អប់រំកិច្ចការការពារដំឡើងក្នុងដី-១៩ និងជំនួយការបារោងបង្រៀនដោយគ្រាប់ប្រាក់តុកដោងជើរការ

ទំនាក់ទំនាក់ ៩៩



<input type="checkbox"/> មានការសហការជាមួយមន្ត្រីពេទ្យបង្កក និងនកជន គុណការសង្គ្រោះបន្ទាន់
<input type="checkbox"/> ចុះបញ្ជីលក្ខណៈនិងស្ថាម (ប.ស.ស) សម្រាប់បញ្ជីក-កម្មករ
<input type="checkbox"/> ធ្វើដោយ

៣.១៧ ដំនោះការបង្រៀនក្នុង


ម្នាស់គម្រោងត្រួវបង្កប់ពីចំណាយ-ចំណាយ ទៅតាមមុខសញ្ញានឹមយុទ្ធពាមពាកដខាងក្រោម៖

៣.១៧.១ ដំនោះការចំណាយ

ល.រ	មុខចំណាយ	ឆ្នាំទី១ (ថ្ងៃ/ខែ/ឆ្នាំ)	ឆ្នាំទី.... (ថ្ងៃ/ខែ/ឆ្នាំ)	ឆ្នាំទី១០ (ថ្ងៃ/ខែ/ឆ្នាំ)
១	តួនាទីជូន			
២	សារធាតុគិតិមិន៍			
៣	ការសាងសង់			
៤	ប្រជុំតែន្នន៍			
៥	ឧបករណី សម្បារ			
៦	សេវាទុរាណ			
៧	ការប្រើប្រាស់ទឹក			
៨	បាយពលអគ្គិសនី			
៩	ចំណាយជាតាល			
១០	ផ្ទៃមួលដី			
១១	ធ្វើដោយ			
	សរុប			

៣.១៧.២ ដំនោះការចំណាយ

ល.រ	មុខចំណាយ	ឆ្នាំទី១ (ថ្ងៃ/ខែ/ឆ្នាំ)	ឆ្នាំទី... (ថ្ងៃ/ខែ/ឆ្នាំ)	ឆ្នាំទី១០ (ថ្ងៃ/ខែ/ឆ្នាំ)
១	ចំណាយសុទ្ធផីលក់ផលិតផល			
២	ក្រាយបង់ពន្ល			
៣	ក្រាយពីការចំណាយ			
៤	ព្រាក់ចំណោយសុទ្ធផីលក់			
៥	ធ្វើដោយ			
	សរុប			



៤. ធនាគារបន្ទាល់ទាល់ស្ថាប់

ម្ចាស់គម្រោងត្រូវសិក្សាតីបរិស្ថានមានស្រាប់ ដោយប្រើប្រាស់ទិន្នន័យមានស្រាប់ភ្លាប់ភ្លើង និងជុំវិញ្ញាកំបង់គម្រោងមកបំពេញទៅតាមធនាគារបន្ទាល់និងសង្គម ដោយមិនតម្រូវឱ្យមានការសិក្សាបន្ទាល់មទៀតទេ។

៤.១ ធនាគារបន្ទាល់ស្ថាប់

៤.១.១ ដី

ក.ក្រុកណ្ឌសាស្ត្រ៖ (ប្រើប្រាស់ទិន្នន័យមានស្រាប់)

បញ្ជាក់ពីប្រភេទសិលាមេ.....(ដោយភ្លាប់ផែនទី និងប្រភព)។

ខ.សណ្ឋានដី/ហានលេខា៖ យេ:កម្ពស់ ចំណាត់ថ្នាក់កម្រិតជម្រាល (ដោយភ្លាប់ផែនទី និងប្រភព)

- យេ:កម្ពស់.....ផ្សេងៗនឹងនីរីទីកសម្បទ្រ
- ចំណាត់ថ្នាក់កម្រិតជម្រាល

- ០-៣ដីក្រ ស្រីរំកកបស្សី ហិកតា (ស្រីនឹង.....ការរោ នៃផ្ទៃដីសុប)

- ៣-៥ដីក្រ ដ្រោលខ្សោយ ហិកតា (ស្រីនឹង.....ការរោ នៃផ្ទៃដីសុប)

- ៥-១០ដីក្រ ដ្រោលមួរម ហិកតា (ស្រីនឹង.....ការរោ នៃផ្ទៃដីសុប)

- ១០-៣០ដីក្រ ដ្រោលបង្វារ ហិកតា (ស្រីនឹង.....ការរោ នៃផ្ទៃដីសុប)

- ដំបាន ៣០ដីក្រ ដ្រោលខ្សោដ ហិកតា (ស្រីនឹង.....ការរោ នៃផ្ទៃដីសុប)។

គ.ចំណាត់ថ្នាក់ប្រភេទដី៖ (ដោយភ្លាប់ផែនទី និងប្រភព)

យ.គុណភាពដី និងវាយនភាពដី៖ (ប្រើប្រាស់ទិន្នន័យមានស្រាប់ពាក់ព័ន្ធនឹងលក្ខណៈគិមិដី និងលក្ខណៈរូបដី)

៤.១.២ អាកាសធានា

ម្ចាស់គម្រោងត្រូវសិក្សាសីគុណភាព បែបទីក្រឡើង សំណើម ទិស-លេវ្តិនខ្សោល របស់ក្រសួង ធនាគារទីក្រ និងឧគ្គិយម បូមន្ទីធនាគារទីក្រ និងឧគ្គិយមការជានី ខេត្ត ដោយប្រើប្រាស់ទិន្នន័យមានស្រាប់ ធម្មំបុងរក្សាយ។

៤.១.៣ គុណភាពខ្សោល (ប្រើប្រាស់ទិន្នន័យដើលមានស្រាប់ភ្លើងតំបន់)

ល.រ	ប្រភេទការងារ	ខ្សោល	លទ្ធផល	ស្ថិជារ	ពេលវេលា
១	ការិកកុំព្យូទ័រ (CO)	mg/m ³		២០	៨ម៉ោង




២	អាសុតិធមុកសីត (NO ₂)	mg/m ³		០,៩	២៥ម៉ោង
៣	ស្ថាន់ដែនីអុកសីត (SO ₂)	mg/m ³		០,៣	២៥ម៉ោង
៤	អូសុន (O ₃)	mg/m ³		០,២	១ម៉ោង
៥	សំណា (Pb)	mg/m ³		០,០០៥	២៥ម៉ោង
៦	សាធារាតីដែនីអំណួកក្នុងខ្សែ (TSP)	mg/m ³		០,៣៣	២៥ម៉ោង
៧	កាលលើតនិចល (PM ₁₀)	mg/m ³		០,០៥	២៥ម៉ោង
៨	កាលលើតនិចល (PM _{2.5})	mg/m ³		០,០២៥	២៥ម៉ោង
ប្រភព៖					

៤.១.៤ កម្រិតសំឡែង (ក្រឹមប្រាស់ទិន្នន័យដែលមានស្រាប់ការគំបន់)

ល.រ	ប៊ីវិជ្ជក្រ	ខ្នាត	អំឡុងពេល		
			ម៉ោង ៦ព្រឹក-១៨ល្ងាច	ម៉ោង ១៨ល្ងាច-២២យប់	ម៉ោង ២២យប់-៦ព្រឹក
១	លទ្ធផលវាស់វិង (មធ្យម)	dB(A)			
២	លទ្ធផលវាស់វិង (អរូបមោ)	dB(A)			
៣	លទ្ធផលវាស់វិង (អគិបមោ)	dB(A)			
៤	<input checked="" type="checkbox"/> ស្ថិជារគំបន់ស្វ័យស្ថាត់ - មនឹម៉ោង - សាលាក្រំ - បណ្តាលយោ - មគ្គួយសាលា	dB(A)	៤៥	៤០	៣៥
៥	<input checked="" type="checkbox"/> ស្ថិជារគំបន់លំនៅផ្ទាន - សណ្ឌាគារ - ទីកន្លែងដឹងចាល - កូមិត្រី: ផ្ទះល្វែង	dB(A)	៦០	៥០	៤៥

ទី៣ ទី១




៦	<input type="checkbox"/> ស្ថិជាគោតបន្ទាលិជ្ជកម្ម សេវាកម្ម និងចម្បេះ	dB(A)	៩០	៦៥	៥០
៧	<input type="checkbox"/> ស្ថិជាគោតបន្ទាលិជ្ជកម្ម ធនធាន លាយចម្បេះនៅ ឯកតំបន់លំនៅដ្ឋាន	dB(A)	៨៥	៨០	៥០
ប្រភព៖					

៤.១.៥ កម្រិតរំពេញ (ប្រើប្រាស់ទិន្នន័យដែលមានស្រាប់បង្កែងតំបន់)

ល.រ	ឱកាសម៉ោង	ខ្នាត	អំឡុងពេល	
			ម៉ោង ១៦ព្រឹក-១៨ល្ងាច	ម៉ោង ១៨ល្ងាច-១៦ព្រឹក
១	លទ្ធផលវាស់វិង (មធ្យម)	dB(A)		
២	លទ្ធផលវាស់វិង (អប្បបរមា)	dB(A)		
៣	លទ្ធផលវាស់វិង (អគិបរមា)	dB(A)		
៤	កម្រិតស្ថិជាគោត	dB(A)	៦៥	៥០
ប្រភព៖				


៤.១.៦ ប្រព័ន្ធផ្លូវទី (សម្រាប់ក្រោក បីង ស្វែង អ្នក បុរាណ) ដែលស្ថិតនៅឯកដម្ងប់មាយ ៩.០០០ម៉ោង
ពីថ្ងៃចំណែករៀបចំ

ល.រ	ឈ្មោះ	ចម្ងាយពីថ្ងៃចំណែករៀបចំ (ម៉ោង)	ចូលចិត្តពីថ្ងៃចំណែករៀបចំ
១			<input type="checkbox"/> មាន <input type="checkbox"/> គ្មាន
២			<input type="checkbox"/> មាន <input type="checkbox"/> គ្មាន
៣			<input type="checkbox"/> មាន <input type="checkbox"/> គ្មាន
៤			<input type="checkbox"/> មាន <input type="checkbox"/> គ្មាន
៥			<input type="checkbox"/> មាន <input type="checkbox"/> គ្មាន



៤.១.៧ គណនាពិភពលោក (ប្រើប្រាស់ទិន្នន័យដែលមានស្រាប់ក្នុងតំបន់)

ប្រភេទប្រភពទិភព		ទីតាំងសំណាក់				
ល.រ	បាត់រឿង	ល្អាច:តំបន់				
		ទិភពចំណុចនិយាយកា				
		ទិភពចំណុចនិយាយកា				
		ទិភពចំណុចនិយាយកា				
១	កម្រិតអីផ្លូសន បុ កម្រិតអាសីត និងបាស Potential of Hydrogen (pH)	ទ្វាត	លទ្ធផលវិភាគ	ទិភពទ្វាន់ ៦,៥-៨,៥	បិជុងអាជីវកម្ម ៦,៥-៨,៥	សម្រេច ៧,០-៩,៣
២	សារធាតុដែលរាយក្រឹងទិភព Total Dissolved Solid (TDS)	mg/l		<៩០០០	<៩០០០	<៩០០០
៣	សារធាតុដែលរាយក្រឹង ទិភព Total Suspended Solid (TSS)	mg/l		២៥-៩០០	១-១៥	<៦០
៤	កម្រិតរាយអុកសីសន Dissolved Oxygen (DO)	mg/l		៧,៥-១,០	៧,៥-១,០	៧,៥-១,០
៥	តម្លៃការអុកសីសនបែបដី:៖ គិមិសាស្ត្រ Biochemical Oxygen Demand (BOD ₅)	mg/l		១-១០	<៣០	<៣០
៦	តម្លៃការអុកសីសនបែប គិមិសាស្ត្រ Chemical oxygen Demand (COD)	mg/l		<៤០	១-៤	២-៤
៧	ប្រែង និងខ្សោយ Oil and Grease	mg/l		<៥.០	<៥.០	០
៨	សាបិះ Detergent	mg/l		<៥.០	<៥.០	០
៩	អាសុតសិរិប Total Nitrogen (T-N)	mg/l		០,៩-០,៦	០,៩-០,៦	០,២-១,០
១០	ធ្វើសិរិប Total Phosphorus (T-P)	mg/l		០,០០៥-០,០៥	០,០០៥-០,០៥	០,០២-០,០៤
១១	សុលដ្ឋាន Sulphate (SO ₄)	mg/l		<៣០០	<៣០០	<៣០០
១២	សំណា Lead (Pb)	mg/l		<០,០៩	<០,០៩	<០,០៩




១៣	អាស់និច Arsenic (AS)	mg/l		<0,09	<0,09	<0,09
១៤	កាត់មូង Cadmium (Cd)	mg/l		<0,009	<0,009	<0,009
១៥	ផែក Iron (Fe)	mg/l		<៩	<៩	<៩
១៦	បារិទ Mercury (Hg)	mg/l		<0,000៥	<0,000៥	<0,000៥
១៧	កុលីប្បមសរុប Total Coliform	MPN/100ml		<៥០០	<៩០០០	<៩០០០
ប្រភព៖						
កំណត់សម្ងាត់ តម្លៃនៃប៉ាក់មេគ្រែនេះមានការប្រប្រើប្រាស់សាចនកម្ម និងក្រុមក្រុមដែលបានបង្កើតឡើង និងលិខិតបច្ចុប្បន្នតិចយុទ្ធនាថ្នាបូលជាងមាន។						

៤.១.៨ គុណភាពទឹកក្រោមដី (ប្រើប្រាស់ទិន្នន័យដែលមានស្រាប់ក្នុងតំបន់)

ប្រភេទប្រភពទឹក៖	ទីតាំងសំណាក		
	ឈ្មោះតំបន់		
	ទីតាំង	ចំណុចនិយាយការ	
១	ប៉ាក់មេ	ខ្នាត	លទ្ធផល ក្រោក
២	កាត់ល្អក់ Turbidity	NTU	៥
៣	កម្រិតថ្មីអតិសនី Electrode Conductivity (EC)	NTU	៥០០-១៥០០
៤	សារធាតុដែលយក្សិងទឹក Total Dissolved Solid (TDS)	mg/l	៥០០
៥	កាត់សរុប Total hardness (as CaCO ₃)	mg/l	៣០០
៦	ក្បួនក្នុង Chloride (Cl ⁻)	mg/l	៤៥០
៧	ក្បួនអារ៉ូ Fluoride (F)	mg/l	១,៥
៨	នីត្រាត Nitrate (NO ₃)	mg/l	៥០
៩	សុលដ្ឋាន Sulfate (SO ₄)	mg/l	២៥០


ទំនាក់ទំនង ២០



១០	ផ្លូវ Iron (Fe)	mg/l		០,៣
១១	អាមេនិច Arsenic (As)	mg/l		០,០៥
១២	បារី Mercury (Hg)	mg/l		០,០០១
១៣	ក្រុម Chromium (Cr)	mg/l		០,០៥
១៤	ម៉ង់កាំណែស Manganese (Mn)	mg/l		០,៩
១៥	អាមុយមិញ្ញម Aluminum (Al)	mg/l		០,២
១៦	បង់សែន Benzene (C ₆ H ₆)	mg/l		០,០៩
១៧	ឌីជ្រូមគាន Dichloromethane (CH ₂ Cl ₂)	mg/l		-
១៨	កាបិមិញ្ញម Cadmium (Cd)	mg/l		០,០០៣
១៩	កូលិប្បមសរុប Total coliform	MPN/100ml		០
២០	អីកូលិ E-coli	MPN/100ml		០
ប្រភព៖				

៤.១.៦ គុណភាពទឹកកខ្ល័ត្តិកម្មសំណាក់កោះ

ប្រភេទអាចី:	ទីតាំងសំណាក់			
	ឈ្មោះតំបន់			
	ទីតាំង ចំណុចនិយាយការ			
ល.រ	តារាងខ្លួន	ខ្នាត	លទ្ធផល តារាង	កម្រិតកំណត់ស្ថិជារ
				តំបន់ទឹកសាប សាធារណៈ ដែលរាយបានការពារ
១	កម្រិតអើយ្យសែន បុ កម្រិតអាសុត និងបាន Potential of Hydrogen (pH)	-		៦-៨
២	សីតុណ្ឌភាព Temperature	°C		<៤៥
៣	សាធារណៈរលាយក្នុងទឹក Total Dissolved Solid (TDS)	mg/l		<៩០០០
៤	សាធារណៈអំណុកក្នុងទឹក Total Suspended Solid (TSS)	mg/l		<៦០
៥	កម្រិតរលាយអុកសីសែន	mg/l		>២០
				>៩.០



- | |
|---|
| <input type="checkbox"/> ព្រៃត្តិកវិភាគគុណភាពទីក្រក្រាមដី |
| <input type="checkbox"/> ព្រៃត្តិកវិភាគគុណភាពទីក្រក្នុក |
| <input type="checkbox"/> ផែនទីបង្ហាញទីតាំងយកសំណាកគុណភាពដី |
| <input type="checkbox"/> ផែនទីបង្ហាញទីតាំងយកសំណាកគុណភាពខ្លល់ សំឡួរ និងរំពោះ |
| <input type="checkbox"/> ផែនទីបង្ហាញទីតាំងយកសំណាកគុណភាពទីកលើដី គុណភាពទីក្រក្រាមដី និងគុណភាពទីក្រក្នុក |

៤.២ ធនធានដីសាស្ត្រ

ម្នាស់គម្រោងត្រូវបង្កប់ពីធនធានដីសាស្ត្រ នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ ជីវិចិត្តីតាំងគម្រោង ដូចខាងក្រោម៖

៤.២.១ ធនធានព្រៃណី

តើកំបន់គម្រោងស្ថិតនៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ ដើម្បី ? មាន ត្រាន បើមានត្រូវបែងពេញ តំបន់មុខងារក្រោម៖

ល.រ	ប្រភេទគម្រោង	ទំហំប៉ះពាល់	ស្ថានភាពព្រៃណីកំស្ថាគ
១			
២			
៣			

៤.២.២ ធនធានសត្វព្រៃណី

ក. តើត្រូវបែងពេញដើម្បីបង្កប់ពីធនធានសត្វព្រៃណីក្នុងកំបន់ដើម្បី ?

- | | | |
|--|-------------------------------------|--------------------------------------|
| <input type="checkbox"/> មិនដែលយើងឱ្យសោះ | <input type="checkbox"/> យុទ្ធម្ភោះ | <input type="checkbox"/> ព្រៃណីក្រោម |
|--|-------------------------------------|--------------------------------------|

ការជាបន្ទុកក្នុងកំបន់ត្រូវបែងពេញនៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ និង ៤.២.៤

ខ. ស្ថានភាពកំកាមកំហែងសត្វព្រៃណីក្នុងកំបន់តាមបញ្ជីក្រោមនៃអង្គភាពអនុដាតីដើម្បីការអភិវឌ្ឍន៍ដាក់

- | | | |
|--|------------------------------|--------------------------------|
| <input type="checkbox"/> ប្រភេទសត្វដីតុកដូចជាផ្លូវ | <input type="checkbox"/> មាន | <input type="checkbox"/> ត្រាន |
| <input type="checkbox"/> ប្រភេទសត្វដីតុកដូចជា | <input type="checkbox"/> មាន | <input type="checkbox"/> ត្រាន |
| <input type="checkbox"/> ប្រភេទសត្វកំពុងទូលាងគ្រោះ | <input type="checkbox"/> មាន | <input type="checkbox"/> ត្រាន |

គ. ឈ្មោះប្រភេទសត្វព្រៃណីក្នុងកំបន់ដែលរោងការកំកាមកំហែង

.....



៤			
---	--	--	--

៤.៣.១១ ប្រព័ណីការងារមួយច្បាប់ សាសនា

១	ព្រះពុទ្ធសាស្ត្រ		ភាគីយោប់
២	គ្រឹស្ស		ភាគីយោប់
៣	តំបន់ជាមួយ		ភាគីយោប់
៤	ដៃខែឆ្នាំ		ភាគីយោប់

៤.៣.១២ តំបន់ទេសចរណ៍

ល.រ	ឈ្មោះ	ប្រភេទ	ចម្ងាយ(ថ្វិក)
១			
២			
៣			
៤			

៤.៣.១៣ សម្រាកិតិយោធិ និងតំបន់ប្រភេទសាស្ត្រ

ល.រ	ឈ្មោះ	ប្រភេទ	ចម្ងាយពីទីតាំងគ្រោះ
១			
២			
៣			
៤			

កំណត់សម្ងាត់ កាល់ទិន្នន័យប្រើប្រាស់ទាំងអស់ ត្រូវប្រើប្រាស់ទិន្នន័យអនុមាណសាប់ក្នុងតំបន់។



៥. គារចូលរួមពីសាធារណៈនៅបន្ទាល់

ដែនការនៃការចូលរួមជាសាធារណៈធ្វើឡើងតែម្មយកំណាក់កាល ដោយធ្វើឡើងតាមរយៈការសម្រាត ជាមួយអាជ្ញាធរយំ/សង្គាត់ ក្នុង ប្រជាពលរដ្ឋ និងសហគមន៍រដការប៊ែនពាល់ក្នុងកំពង់ ៥០០ម៉ែត្រ ដំឡើងទីតាំងក្រោម។

៥.១ មតិយោបល់ និងសំណុមពរបស់អាជ្ញាធរយំ សង្គាត់

ឈ្មោះ និងតួនាទី	មតិយោបល់	សំណុមពរ

៥.២ មតិយោបល់ និងសំណុមពរបស់អាជ្ញាធរក្នុង

ឈ្មោះ និងតួនាទី	មតិយោបល់	សំណុមពរ



ចំណេះទី ៥

៥.៣ មតិយោបល់ និងសំណុះពាណិជ្ជកម្មនៃប្រជាពលរដ្ឋ និងសហគមន៍ដើលាងការបែប៖

ឈ្មោះ និងភូនាទី	យោបល់	សំណុះពាណិជ្ជកម្ម

៥.៤ សេចក្តីសន្លឹជ្ជាន់

ម្ចាស់គម្រោង ត្រូវធ្វើសេចក្តីសន្លឹជ្ជាន់ទៅលើមតិយោបល់ និងសំណុះពាណិជ្ជកម្មនៃប្រជាពលរដ្ឋ និងសហគមន៍ដើលាងការបែប៖

ព្រមទាំងបង្ហាញពីជំណាយ៖ស្រាយរបស់ម្ចាស់គម្រោងដើរ។



ទី៩ ២៩

៦. រាយកំណត់សគ្គាលុយណ៍លោយអីផ្សាយ៖ពាណិជ្ជកម្មនិងការការតំបនយ

៦.១ ហេតុប៊ែនបៀវិភាគអវិជ្ជមាន និងវិធានការការតំបនយ

ម្ចាស់គម្រោងត្រូវបញ្ជាក់អំពីទំហំ និងដឹងសាស្ត្រប្រចាំខែ និងដឹងសាស្ត្រប្រចាំឆ្នាំ ដឹងដំណាក់កាលមុនប្រពិបត្តិ (ដំណាក់កាលចំនួនប្រពិបត្តិ និងដំណាក់កាលសាងសង់) ដំណាក់កាលប្រពិបត្តិ និងដំណាក់កាលបញ្ហាប័ត្រម្រោង ដោយការប្រើប្រាស់វិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

- តារាងម៉ាទ្រិក (Matrix) សម្រាប់បង្ហាញពីទំនាក់ទំនងរវាងសក្ខានុបត្វិតម្រោង និងហេតុប៊ែនបៀវិភាគ។
- ប្រព័ន្ធផ៊ីមានក្នុងឈ្មោះរឿង Geo Geographic Information System (GIS) ដោយប្រើប្រាស់ Tool Overlay ដឹងសាស្ត្រកំណត់ទីតាំងដៃលកម្រោងអាចនឹងបង្ហាញហេតុប៊ែនបៀវិភាគ។
- តារាងកំណត់ទំហំនៃហេតុប៊ែនបៀវិភាគ (Checklist) សម្រាប់កំណត់ហេតុប៊ែនបៀវិភាគប្រចាំខែ តិច មធ្យម ឆ្នាំ។


ចំពោះគម្រោងស្តីសុ ម្ចាស់គម្រោងត្រូវឈ្មោះរឿងដោយប៉ែតាមដំណាក់កាលមុនប្រពិបត្តិ ដំណាក់កាលប្រពិបត្តិ និងដំណាក់កាលបញ្ហាប័ត្រម្រោង។ ចំពោះគម្រោងដៃលមានស្រាប់ ប្រើប្រាស់ប្រព័ន្ធផ៊ីមានក្នុងឈ្មោះរឿង ត្រូវឈ្មោះរឿងដែលបង្ហាញជាប្រព័ន្ធដឹងដំណាក់កាលសាងសង់ និង/ឬ ដំណាក់កាលប្រពិបត្តិ និងដំណាក់កាលបញ្ហាប័ត្រម្រោង។

តារាងទី ៦.១: តារាងម៉ាទ្រិកកំណត់សគ្គាលុយណ៍លោយបៀវិភាគ និងសង្គម

សមាសភាព/ប្រាក់ខ្លួន	ហេតុប៊ែនបៀវិភាគ		សកម្មភាព	កំណត់សម្ងាត់
	មាន	វត្ថុ		
ដន្លានយុបសាស្ត្រ				
សណ្ឋាគារដឹង/ការបញ្ជាផ្ទាអ៊ីដ				
គុណភាពដឹង				
គុណភាពខ្សោយ				
សំឡួងនិងរំពេល				
ប្រព័ន្ធឯកសារីក				
គុណភាពទីកលីដឹង				
គុណភាពទីករោមដឹង				
ដន្លានដឹងសាស្ត្រ				
ត្រូវបញ្ជី				




សត្រព័ត៌មាន				
ជុលដែល				
តំបន់ការពារធេដ្ឋាតិ				
ធនធានសេដ្ឋកិច្ច-សង្គម				
ប្រជាសាស្ត្រ និងការតាំងទីលំនៅ				
មុខប្រវត្តិក និងត្រាក់ចំណូល				
ការប្រើប្រាស់ផ្លូវ				
ការប្រើប្រាស់ទំនាក់ទំនង				
ការប្រើប្រាស់ប្រព័ន្ធអគ្គិសនី				
គមនាគមន៍				
សុខភាព និងសុខុមាលភាពសាធារណៈ				
ការអេប៊ា				
ប្រព័ណិក ទំនៀមទម្ងន់ សាសនា				
តំបន់ទេសចរណ៍				
សម្រាតិរប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រ				
ហានិកឃយ				
ធនកាផកាលប្រកិបដ្ឋិតម្រោង				
ធនធានរបសាស្ត្រ				
សណ្ឋាគនដី/ការហួប្រាជៈដី				
គុណភាពដី				
គុណភាពខ្សោយ				
សំឡូននិងរំពោះ				
ប្រព័ន្ធស្ថិតិវិក				
គុណភាពទីកលើដី				
គុណភាពទីកក្រោមដី				
ធនធានដីសាស្ត្រ				



ព្រៃណី				
សត្វក្រោម				
ជលជល				
តំបន់ការពារធ្មដាតិ				
ធនធានសេដ្ឋកិច្ច-សង្គម				
ប្រជាសាស្ត្រ និងការតាំងទីលំនៅ				
មុខរបរ និងប្រាក់ចំណូល				
ការប្រើប្រាស់ដី				
ការប្រើប្រាស់ទីក				
ការប្រើប្រាស់ប្រាយពលអគ្គិសនី				
គមនាគម្ពឺ				
សុខភាព និងសុខមាលភាពសាធារណៈ				
ការអេប់រំ				
ប្រព័ន្ធឌំឡើងទួលបាប់ សាសនា				
តំបន់ទេសចរណ៍				
សម្រាតិប្បុរធម៌ និងតំបន់ប្រវត្តិសាស្ត្រ				
ហានិភ័យ				
ធនធានកាលបរិច្ឆេទ				
ធនធានរបសាស្ត្រ				
សណ្ឋាគារដី/ការហើរប្រាជែដី				
គុណភាពដី				
គុណភាពខ្សោល				
សំឡួងនិងរំពោះ				
ប្រព័ន្ធផ្លូវទីក				
គុណភាពទីកលើដី				
គុណភាពទីកក្រោមដី				

ទំនាក់ទំនង ៣២



ធនធានដែសាស្ត្រ					
ត្រូវបាយ					
សត្វព្រ					
ជលជល					
តំបន់ការពារធ្មោងកិត្តិ					
ធនធានសេដ្ឋកិច្ច-សង្គម					
ប្រជាសាស្ត្រ និងការតាំងទីលំនៅ					
មុខរបរ និងប្រាក់ចំណូល					
ការប្រើប្រាស់ដី					
ការប្រើប្រាស់ទីក					
ការប្រើប្រាស់បាយពលអគ្គិសនី					
គមនាគមន៍					
សុខភាព និងសុខុមាលភាពសាធារណៈ					
ការអេបំ					
ប្រព័ន្ធទំនៀះមទ្វាប់ សាសនា					
តំបន់ទេសចរណ៍					
សម្រាតិប្បួនម៉ឺន និងតំបន់ប្រភីសាស្ត្រ					
ហានិភ័យ					

តារាងកំណត់ចាំបាច់ (CheckList) នៃហេតុប៊ែះពាល់បរិស្ថាន និងធនធានការការតំបន់យ

ក្នុងតារាងនេះ ម្នាស់គម្រោងត្រូវលើកឡើងនូវហេតុប៊ែះពាល់ទៅលើធនធានយុបសាស្ត្រ ធនធានដែសាស្ត្រ ធនធានសេដ្ឋកិច្ច-សង្គមអវិជ្ជមាន និងឡើកឡើងនូវធនធានការការតំបន់យជាក់លាក់។

ធនធានបរិស្ថាន និងសេដ្ឋកិច្ច-សង្គម	ហេតុប៊ែះពាល់ អវិជ្ជមាន	កំណត់ចាំបាច់				ធនធានការការតំបន់យ	
		ត្រូវ	តិច	មធ្យម	ខ្សោយ		
ជំណាក់កាលមុនប្រព័ន្ធផ្លូវការ (រចនាកម្មាធិការ/សាងសង់)							
ធនធានយុបសាស្ត្រ							



សណ្ឋាគនធរិ/ការហេរប្រចាំខែ						
គុណភាព						
គុណភាពខ្សោយល័យ						
សំខាន់និងរំពោះ						
ប្រព័ន្ធស្តីវិទីក						
គុណភាពទីកលើដី						
គុណភាពទីកក្រោមដី						
ធនធានជីវិតស្អាត						
ត្រូវបាយក្រឺន						
សត្វប្រា						
ជុលជុល						
គំបន់ការពារធំដឹងជាតិ						
ធនធានសេដ្ឋកិច្ច-សង្គម						
ប្រជាសាស្ត្រ និងការតាំងទីលំនៅ						
មុខបោរ និងប្រាក់ចំណូល						
ការប្រើប្រាស់ដី						
ការប្រើប្រាស់ទីក						
ការប្រើប្រាស់បាយពលអគ្គិសនី						
គមនាគមន៍						
សុខភាព និងសុខមាលភាពសាធារណៈ						
ការអេប់						
ប្រព័ណិក ទំនៀមទម្ងន់ សាសនា						
គំបន់ទេសចរណ៍						
សម្រាតិថ្មីដុំដុំ និងគំបន់ប្រភ័ត្តិសាស្ត្រ						
ហានិភ័យ						



ជំណាក់កាលប្រតិបត្តិកម្មាន

ជនជានុបសញ្ញា

សណ្ឋាគនដី/ការហេរព្រោះដី

គុណភាពដី

គុណភាពខ្សែល

សំឡែងនិងវំព្យ័រ

ប្រព័ន្ធផ្លូវទឹក

គុណភាពទីកលើដី

គុណភាពទីកក្រោមដី

ជនជានុបសញ្ញា

ត្រូវយើ

ស្រួលពេញ

ជលផល

តំបន់ការពារធ្មៃងជាតិ

ជនជានុសង្គម-សង្គម

ប្រជាសាស្ត្រ និងការតាំងទីលំនៅ

មុខបោរ និងប្រាក់ចំណូល

ការប្រើប្រាស់ដី

ការប្រើប្រាស់ទីក

ការប្រើប្រាស់ថាមពលអគ្គិសនី

គមនាគមន៍

សុខភាព និងសុខមាលភាពសាធារណៈ

ការអប់រំ

ប្រព័ន្ធឌី ទំនៀមទម្រាប់ សាសនា

តំបន់ទេសចរណ៍

សម្រាតិប្បដម៉ឺ និងតំបន់ប្រជីសាស្ត្រ


ទំនាក់ទំនង

ឯកសារ



ហានិភ័យ						
ជណនកកាលបញ្ហាបត្រមាន						
ជនជានរួបសាស្ត្រ						
សណ្ឋាគនដី/ការហូរច្រាជដី						
គុណភាពដី						
គុណភាពខ្សែល						
សំឡែងនិងរំព្រោះ						
ប្រព័ន្ធផ្លូវទីក្រុង						
គុណភាពទីកលើដី						
គុណភាពទីកក្រោមដី						
ជនជានជីវាស្ត្រ						
ត្រូវយើង						
សត្វត្រូវ						
ជលជល						
តំបន់ការពារធម្មជាតិ						
ជនជានសេដ្ឋកិច្ច-សង្គម						
ប្រជាសាស្ត្រ និងការតាំងទីលំនៅ						
មុខរបរ និងប្រាក់ចំណូល						
ការប្រើប្រាស់ដី						
ការប្រើប្រាស់ទីក្រុង						
ការប្រើប្រាស់ប្រាមពលអគ្គិសនី						
គមនាគមន់						
សុខភាព និងសុខុមាលភាពសាធារណៈ						
ការអប់រំ						
ប្រព័ន្ធដ៏ទំនៃមួលប៉ះ សាសនា						
តំបន់ទេសចរណ៍						

ទំនាក់ទំនង



សម្រាកិច្ចបញ្ជី និងតំបន់ប្រកិត្តិសាស្ត្រ					
ហានិភ័យ					

៦.២ ហេតុប៊ែបនៃការគ្រប់គ្រងបរិស្ថានវិជ្ជមាន

ម្ងាស់គម្រោងត្រូវរៀបចំដែនការគ្រប់គ្រងបរិស្ថានដោយលើកយកពីដែនការសំខាន់ៗ ដូចជា ការរៀបចំស្ថាប័នការត្រួតពិនិត្យ និងការទទួលខុសត្រូវ ការបណ្តុះបណ្តាល និងការអនុវត្តតាមដានបរិស្ថាន ដើម្បីបង្កើតតារាងកម្មវិធីអង្គភាពតាមដានបរិស្ថាន នូងដំណាក់កាលសាងសង់ ដំណាក់កាលប្រតិបត្តិ និងដំណាក់កាលបច្ចាប់គម្រោង ដោយគោរពទៅតាមច្បាស់ដូចខាងក្រោម៖

៦.២.១ ការរៀបចំស្ថាប័នត្រួតពិនិត្យ និងទទួលខុសត្រូវ

ម្ងាស់គម្រោងត្រូវរៀបចំដែនការគ្រប់គ្រងបរិស្ថាន ដើម្បីសហការជាមួយស្ថាប័នត្រួតពិនិត្យដែលមានក្រោមការងារច្បាក់ដាតី ច្បាក់ក្រោមដាតី និងអាជ្ញាធរដែនដី ដើម្បី

៦.២.១.១ ស្ថាប័នត្រួតពិនិត្យ

ស្ថាប័នត្រួតពិនិត្យ សំដើរដល់ក្រោមការងារច្បាក់ដាតី ច្បាក់ក្រោមដាតី និងអាជ្ញាធរដែនដី ដើម្បីត្រួតពិនិត្យទៅលើស្ថាប័នទទួលខុសត្រូវអនុវត្តដែនការគ្រប់គ្រងបរិស្ថាន ដែលមានសមាសភាពដូចខាងក្រោម៖

- ក្រសួងបរិស្ថាន (នាយកដ្ឋានវិះមីហេតុប៊ែបនៃការគ្រប់គ្រងបរិស្ថាន និងនាយកដ្ឋានផែនការពេញចិត្ត នៃក្រសួងបរិស្ថាន) មន្ទីរបរិស្ថានកដឹង ខេត្ត
- ក្រសួងកសិកម្ម ត្រូវប្រាសាទំនួលបញ្ជីសាធារណៈ និងមន្ទីរកសិកម្ម ត្រូវប្រាសាទំនួលបញ្ជីសាធារណៈ កដឹង ខេត្ត
- ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ទីរពាក់ព័ន្ធកដឹង ខេត្ត
- ដ្ឋានលកជានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬ សង្កាត់។

៦.២.១.២ ស្ថាប័នទទួលខុសត្រូវ

ស្ថាប័នទទួលខុសត្រូវ សំដើរដល់ម្ងាស់គម្រោង អ្នកគ្រប់គ្រង ប្រធានប្រឈមបន្ទុកអនុវត្តគម្រោង និងដែនការគ្រប់គ្រងបរិស្ថាន។




ទំនាក់ទំនង

ព.២ កម្មវិធីបណ្តុះបណ្តាល

ម្ចាស់គម្រោងគ្រឹះការឡើងពីកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ដោយផ្តាញតាមលេខការប្រើប្រាស់បច្ចេកទេសបង្កាត់ ចិត្តីមពុជសត្វ ការដំស្រី/ក្រុងដាកិចចំណើសត្វ ការិប្បុកម្ម ប្រើប្រាស់ចូលរួមនឹងការប្រើប្រាស់បច្ចេកទេសការគ្រប់គ្រងបញ្ហាបរិស្ថាន និងសុខភាព-សុវត្ថិភាពការងារ។


កម្មវិធី	រយៈពេល	អង្គភាពបណ្តុះបណ្តាល	ថ្ងៃការ	សម្គាល់
បច្ចេកទេសប្រើប្រាស់ចូលរួមនឹងការប្រើប្រាស់បច្ចេកទេសការគ្រប់គ្រងបញ្ហាបរិស្ថាន និងសុខភាព-សុវត្ថិភាពការងារ។				
បច្ចេកទេសបង្កាត់/ចិត្តីមពុជសត្វ ដំស្រី ប្រើប្រាស់បច្ចេកទេសការគ្រប់គ្រងបញ្ហាបរិស្ថាន និងសុខភាព-សុវត្ថិភាពការងារ។				
សុខភាព-សុវត្ថិភាពការងារ				
ធ្វើដោយ				



ព.ន កម្មវិធីប្រតិបត្តិសហុដ្ឋ

ឬស គម្រោងប្រព័ប់ធែនានបច្ចនសំខាន់រាជធានីសំរាប់សារពិភ័យលេន ដោយមានរំលែកនូវសំណើប៉ែន ខ្លួន ឧបត្ថម្ភ (ទូសសក្រមន និងផ្តុកប្រព័ប់) ស្ថិជនន្រោតនិភ័យ និងការចូលចិត្ត ថែលមានអាមេរិក។

ធនធានបុរណណ៍ និងធនធានបុរណណ៍	ទីកន្លែងប្រព័ប់និភ័យ	សាខមូលា	ខ្លួនការប្រព័ប់និភ័យ	នូវប៉ែនខ្លួនបញ្ជី	ប៉ែន
ធនធានបុរណណ៍					
ធនធានបុរណណ៍					
ធនធានបុរណណ៍					
ធនធានបុរណណ៍					



លេខា


ធនធានជាតិ

ធនធានសេដ្ឋកិច្ច-សង្គម


ដំណាក់ការសហព្យូបន្ទាយ

ធនធានរបស់ខ្លួន

ធនធានជាតិ



សាស្ត្រ



៤.៤. មូលនិធិបីស្ថាននិងសង្គម

ម្ចាស់គ្រោះក្រុងត្រួវបង្កើតចុះហិរញ្ញាបណ្ឌមន្ត្រី និងសង្គម អនុលោមតាមអនុក្រឹត្យលេខ២៣៨ និងក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបីស្ថាន និងសង្គម និងអនុក្រឹត្យលេខ២៤ និងក្រ.បក ចុះថ្ងៃទី១៩ ខែកុម្ភ ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រាទៅ មាត្រាបេ មាត្រាទៀត មាត្រាខេះ នៃអនុក្រឹត្យលេខ២៣៨ និងក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបីស្ថាន និងសង្គម។

ម្ចាស់គ្រោះក្រុងដូលមូលនិធិបីស្ថាននិងសង្គមចុំផែន...../ឆ្នាំ គិតចាប់ពី ខែ ឆ្នាំ រហូតដល់.....។

៥. គារងារនៃរោងក្រុងក្រសួង

៥.១	ឈ្មោះម្ចាស់គ្រោះក្រុង (ប្រកិតន៍)	
	តួនាទី	
៥.២	<p>យើងខ្ញុំជាម្ចាស់គ្រោះក្រុងសុមបញ្ជាក់ និងអនេះអាងថា រាល់ព័ត៌មាន និងសេចក្តីការចិត្តទាំងឡាយដែលមានបញ្ជីក្រោម និងចំណាំក្នុងរាយការណ៍វិរាយតម្លៃក្រោមធម្មកុហ៊ីតិះ ឱាយលើ គិតការពិត និងច្បាស់លាស់តាមលម្អិត មិនអស់។</p> <p>ប្រសិនបើមានការករមើញថា ព័ត៌មាន ប្រាក់ដែលបានបញ្ជីជាប្រាក់ដែលមិនមៀនច្បាស់លាស់ប្រាក់ដែលបានការកូនកុហក យើងខ្ញុំបានទទួលខុសត្រូវចិត្តពេលខ្លួន។</p>	
៥.៣	ឈ្មោះដែលបានបញ្ជីពី យើងខ្ញុំជាម្ចាស់គ្រោះក្រុង សំចុះហត្ថលេខា និងពោះត្រាតាកស្ថាប់អង្វែងក្រោម	
	(កាលបរិច្ឆេទ)	(ឈ្មោះ ហត្ថលេខ ប្រាក់ដែលបានបង្កើតឡើង និងប្រចាំថ្ងៃ និងប្រចាំសប្តាហម្ងោះ)

ឧបសម្ព័ន្ធេះ ម្ចាស់គ្រោះក្រុងត្រួវប្រាប់នូវការដែលពាក់ព័ន្ធ នៅក្នុងរាយការណ៍វិរាយតម្លៃក្រោមធម្មកុហ៊ីតិះ

ឯកសារយោង៖ ម្ចាស់គ្រោះក្រុងត្រួវប្រាប់នូវការដែលពាក់ព័ន្ធនឹងការសិក្សាភិបាលនៃក្រុងក្រសួង



**ឧបសម្ព័ន្ធេះ ម្ចាស់គម្រោងត្រួតពេលការពាក់ព័ន្ធនៅក្នុងរាយការណ៍រាយតម្លៃហេតុប៊ែនបន្ទាន់ និង
សង្គមជំបូងឱ្យបានត្រូវត្រាន់។**

ឧបសម្ព័ន្ធេះ លិខិតរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី

ឧបសម្ព័ន្ធេះ ឯកសារបច្ចេកទេសនានា

